

ការថែទាំនិងព្យាបាលផ្នែកវេជ្ជសាស្ត្រ



1

ស្ថាប័នវេជ្ជសាស្ត្រ

1-1

ប្រភេទនៃស្ថាប័នវេជ្ជសាស្ត្រ

- នៅប្រទេសជប៉ុនមានស្ថាប័នវេជ្ជសាស្ត្រច្រើន ដែលនីមួយៗមានមុខងាររៀងៗខ្លួន។ ក្នុងករណីដែលមានរបួសឬជំងឺស្រាល សូមទៅមើលនៅកន្លែងព្យាបាលក្បែរកន្លែងរបស់អ្នក។

- ① កន្លែងព្យាបាល គ្លីនិក សម្រាប់ព្យាបាលជំងឺ ឬរបួសធម្មតា
- ② មន្ទីរពេទ្យតូចនិងមធ្យម សម្រាប់ករណីត្រូវការវះកាត់ ឬត្រូវការសង្គ្រោះបន្ទាន់
- ③ មន្ទីរពេទ្យធំ សម្រាប់ជំងឺកម្រិតធ្ងន់ត្រូវការសង្គ្រោះបន្ទាន់ឬត្រូវការការព្យាបាលកម្រិតខ្ពស់

- នៅមន្ទីរពេទ្យនិងកន្លែងព្យាបាល សូមបង្ហាញកាតសមាជិកនៃរបបថែទាំសុខភាព។ ក្នុងករណីមិនបានបង្ហាញកាតសមាជិកនៃរបបថែទាំសុខភាព នឹងត្រូវរ៉ាប់រងបន្ទុកថ្លៃព្យាបាលដោយខ្លួនឯងទាំងស្រុង។
- ផ្នែកពិគ្រោះនៃជំងឺគឺកំណត់ទៅតាមស្ថានភាពនៃជំងឺ ឬរបួស។ ខាងក្រោយជាឧទាហរណ៍បង្ហាញពីប្រភេទជំងឺ ឬរបួសដែលផ្នែកនីមួយៗទទួលពិគ្រោះជាក់ស្តែង។

ផ្នែកជំងឺទូទៅ	ពិនិត្យជំងឺនៃសរីរាង្គខាងក្នុងដូចជា ប្រព័ន្ធរំលាយអាហារ ប្រព័ន្ធដង្ហើម បេះដូងនិងសរសៃឈាម ប្រព័ន្ធតម្រងនោម ឈាម លំពែង សរសៃប្រសាទជាដើម ហើយព្យាបាលដោយប្រើថ្នាំមិនធ្វើការវះកាត់។ ហើយក៏ធ្វើការពិនិត្យនិងព្យាបាលជំងឺទូទៅដូចជាផ្តាសាយនិងបញ្ហាសុខភាពទូទៅជាដើមផងដែរ។
ផ្នែកវះកាត់	ព្យាបាលជំងឺសរីរាង្គខាងក្នុងបង្កឡើងដោយមហារីក ឬរបួសខាងក្រៅ ដោយសង្កត់ធ្ងន់លើការវះកាត់។
ផ្នែកជំងឺកុមារ	ធ្វើការព្យាបាលជំងឺកុមារ។
ផ្នែកវះកាត់ឆ្អឹង	ធ្វើការព្យាបាលសរីរាង្គពាក់ព័ន្ធការធ្វើចលនាដូចជាឆ្អឹង សន្លាក់ សាច់ដុំ សរសៃពួរ និងសរសៃប្រសាទទាក់ទងនឹងសរីរាង្គទាំងនេះ។
ផ្នែកភ្នែក	ធ្វើការព្យាបាលជំងឺពាក់ព័ន្ធនឹងភ្នែក។
ផ្នែកទន្តសាស្ត្រ	ធ្វើការព្យាបាលជំងឺពាក់ព័ន្ធនឹងធ្មេញ ពត់តម្រង់ធ្មេញ ថ្លៃធ្មេញជាដើម។
ផ្នែកសម្ភព	ធ្វើការព្យាបាលជំងឺពាក់ព័ន្ធនឹងការសម្រាលកូនដូចជា ការពេញពោះ សម្រាល ទារកទើបនឹងកើតជាដើម។

1-2

ការស្វែងរកស្ថាប័នវេជ្ជសាស្ត្រ

- គេអាចស្វែងរកស្ថាប័នវេជ្ជសាស្ត្រតាមវិធីខាងក្រោម៖

- ① ព្រឹត្តិប័ត្រចេញផ្សាយដោយភូមិឃុំស្រុកដែលអ្នករស់នៅ
- ② បណ្តាញអ៊ីនធឺណែត
- ③ បណ្តាញផ្តល់ព័ត៌មានវេជ្ជសាស្ត្រ nationwide (Navi) ដែលជាកន្លែងដែលអ្នកអាចស្វែងរកស្ថាប័នវេជ្ជសាស្ត្រទូទាំងប្រទេស

- * ព័ត៌មានវេជ្ជសាស្ត្រ Net (Navi)

<https://www.iryoku.teikyouseido.mhlw.go.jp/znk-web/juminkanja/S2300/initialize>

- * ក្រៅពីនេះ ក៏អាចស្វែងរកស្ថាប័នពេទ្យជាភាសាបរទេស (ស្ថាប័នពេទ្យជាអាទិ៍ដែលជាកន្លែងទទួលជនបរទេស ដែលមានការកំណត់ដោយខេត្តក្រុង) តាមគេហទំព័របស់មន្ទីរទេសចរណ៍ជប៉ុន(JNTO)សម្រាប់អ្នកទេសចរណ៍បរទេសមកជប៉ុនផងដែរ។

https://www.jnto.go.jp/emergency/jpn/mi_guide.html



- ហើយក៏អាចពិគ្រោះទៅស្ថាប័នខាងក្រោមបានដែរ៖

- ① ភូមិឃុំស្រុកដែលអ្នករស់នៅ
- ② មជ្ឈមណ្ឌលគាំទ្រសុវត្ថិភាពវេជ្ជសាស្ត្រ (*)

- * មានសរុបប្រហែល 400 កន្លែងនៅខេត្តក្រុង ស្រុក និងតំបន់ពិសេសដែលមានមជ្ឈមណ្ឌលថែទាំសុខភាព។

ចំពោះសេចក្តីលំអិត សូមពិនិត្យមើលនៅគេហទំព័រខាងក្រោម។

<https://www.anzen-shien.jp/center/>



- ម្យ៉ាងទៀតអ្នកដែលមិនចេះនិយាយភាសាជប៉ុន អាចទៅពិគ្រោះកន្លែងដូចខាងក្រោម៖

- ① ភូមិឃុំស្រុកដែលអ្នករស់នៅ
- ② សមាគមផ្លាស់ប្តូរវប្បធម៌អន្តរជាតិនៃសហគមន៍ដែលអ្នករស់នៅ
- ③ អង្គការធ្វើសកម្មភាពមិនរកប្រាក់ចំណេញ (អង្គការ NPO) (មានករណីឆ្លើយតបការពិគ្រោះជាភាសាបរទេស)



2

របបធានារ៉ាប់រងសុខភាព

អ្នកដែលរស់នៅប្រទេសជប៉ុនទោះជាសញ្ជាតិអ្វីក៏ដោយ អាចចូលធានារ៉ាប់រងសុខភាពសាធារណៈបាន។ នេះគឺជាយន្តការធានាអោយមានឱកាសស្មើភាពគ្នាក្នុងការទទួលបាននូវការថែទាំសុខភាពដែលមានគុណភាពនិងមានកម្រិតខ្ពស់ ដោយបន្ថយបន្ទុកផ្ទាល់ខ្លួននៃចំណាយលើថ្លៃព្យាបាល តាមរយៈការចែករំលែកបន្ទុកក្នុងសង្គមទាំងមូល។

2-1

របបថែទាំសុខភាព

(1) លក្ខខណ្ឌចូលជាសមាជិក

អ្នកដែលធ្វើការនៅសហគ្រាស (ទីតាំងអាជីវកម្ម) ដែលតម្រូវអោយចូលជាសមាជិករបបថែទាំសុខភាព ហើយជាអ្នកមានតម្រូវការចូលជាសមាជិករបបថែទាំសុខភាព

- ① បុគ្គលិកពេញសិទ្ធិ អ្នកតំណាងនីតិបុគ្គល សមាជិកក្រុមប្រឹក្សាភិបាល
- ② អ្នកធ្វើការក្រៅម៉ោង អ្នកធ្វើការបណ្តោះអាសន្ន។ល។ ដែលធ្វើការយ៉ាងហោចណាស់បីភាគបួននៃម៉ោងធ្វើការប្រចាំសប្តាហ៍ថេររបស់និយោជិតពេញម៉ោងនៅក្នុងក្រុមហ៊ុនតែមួយ (គ្រឹះស្ថានអាជីវកម្ម)
- ③ អ្នកធ្វើការក្រៅម៉ោង អ្នកធ្វើការបណ្តោះអាសន្ន។ ល។ អ្នកដែលបំពេញលក្ខខណ្ឌខាងក្រោម៖
 - ថេរវេលាធ្វើការធ្វើការកំណត់ចាប់ពី 20 ម៉ោងក្នុង1សប្តាហ៍
 - ដែលត្រូវបានគេរំពឹងថានឹងធ្វើការលើសពីពីរខែ
 - ប្រាក់កំរៃប្រចាំខែមានចំនួនលើសពី 88,000យ៉េន
 - មិនមែនជាសិស្សឬនិស្សិត
 - ធ្វើការនៅសហគ្រាសដែលមានបុគ្គលិកចាប់ពី51នាក់



(2) ភាគទាន

ភាគទាននៃរបបថែទាំសុខភាព ជាទូទៅសហគ្រាសនិងបុគ្គលជាសមាជិកទទួលបន្ទុកម្ខាងពាក់កណ្តាល។ ចំពោះអ្នកអាស្រ័យលើការចិញ្ចឹមមិនមានបន្ទុកបង់ភាគទានឡើយ។

(3) ខ្លឹមសារនៃតារាងកាត

បន្ទុកផ្ទាល់ខ្លួនលើថ្លៃព្យាបាល

- ភាគរយនៃបន្ទុកមួយផ្នែក(បន្ទុកផ្ទាល់ខ្លួន)លើថ្លៃព្យាបាលដោយប្រើប្រាស់របបថែទាំសុខភាពគឺ
- ក្រោម 6ឆ្នាំ (កុមារមុនចូលរៀនថ្នាក់បឋមសិក្សា)៖.....20%
 - ក្រោម 70ឆ្នាំ៖.....30%
 - 70ឆ្នាំដល់ 74ឆ្នាំ៖20% (ចំពោះអ្នកដែលមានចំណូលប្រហែលពេលនៅធ្វើការគឺ 30%)

ថ្លៃព្យាបាលបង់មុន

- ទើបចូលធ្វើការមិនទាន់បានទទួលកាតសមាជិក
- នៅពេលទិញសម្ភារៈព្យាបាលដូចជាវាណបរិក្ខារឡើងបាក់
- នៅពេលធ្វើ Anma ចាក់ម្ជុល អុជ ម៉ាស្សាដែលត្រូវពេទ្យទទួលស្គាល់ថាចាំបាច់
- ទទួលការព្យាបាលនៅក្រៅប្រទេស ។ល។



ចេញថ្លៃព្យាបាលបង់មុនទាំងនោះទាំងអស់សិន ក្រោយមកទៀត នឹងអាចទទួលបាននូវចំណាយលើការព្យាបាលក្រៅពីបន្ទុកមួយភាគ (បន្ទុកផ្ទាល់ខ្លួន) វិញ។

ថ្លៃព្យាបាលបង់មុនដែលមានតំលៃខ្ពស់

គឺជាប្រព័ន្ធសងប្រាក់ដែលលើសត្រឡប់វិញ ក្នុងករណីដែលចំនួនទឹកប្រាក់បង់នៅកន្លែងបង់លុយនៃស្ថាប័នវេជ្ជសាស្ត្រ ឬឱសថស្ថាន (មិនរាប់ចូលនូវបន្ទុកថ្លៃហូបចុកនៅពេលដេកពេទ្យ និងថ្លៃប្តូរគ្រែដេកជាដើមទេ) មានចំនួនលើសពីកម្រិតកំណត់មួយក្នុងអំឡុងពេល១ខែ។ “បន្ទុកខ្ពស់បំផុត” ដែលជាបន្ទុកផ្ទាល់ខ្លួនចុងក្រោយគឺខុសគ្នាទៅតាមស្ថានភាពសមាជិកមានអាយុលើសពី 70ឆ្នាំឬអត់ និងទៅតាមកម្រិតចំណូលរបស់សមាជិក។

ថ្លៃបញ្ជូន

ចំពោះអ្នកជំងឺដែលមានជំងឺឬរបួសដែលមានការលំបាកក្នុងការធ្វើដំណើរ ហើយត្រូវបានបញ្ជូនដោយសារភាពបន្ទាន់ក្រោមការបញ្ជារបស់គ្រូពេទ្យ គេនឹងអាចទទួលបាននូវថ្លៃបញ្ជូនជាសាច់ប្រាក់ក្នុងករណីដែលស្របនឹងលក្ខខណ្ឌខាងក្រោម៖

- បានទទួលការព្យាបាលសមស្របក្រោយត្រូវបានបញ្ជូន
- ការដែលជំងឺ ឬរបួសដែលជាដើមហេតុនៃការបញ្ជូន ធ្វើអោយមានការលំបាកក្នុងការធ្វើដំណើរ
- មានភាពបន្ទាន់ ឬមិនអាចជៀសវាងបាន

តារាកាលិករបួស ឬជំងឺ

សមាជិក (អ្នកចូលក្នុងរបប) មានជំងឺ ឬរបួសជាដើមហើយមិនអាចធ្វើការបាន ត្រូវឈប់សម្រាកការងារ 3ថ្ងៃជាប់គ្នា នឹងត្រូវបានផ្តល់សម្រាប់ការឈប់សម្រាកចាប់ពីថ្ងៃទី 4តទៅ។

រយៈពេលផ្តល់វែងបំផុតបានត្រឹម 1ឆ្នាំ6ខែ រាប់ចាប់ពីថ្ងៃចាប់ផ្តើមផ្តល់។

ប្រាក់បំណាច់សម្រាលនិងចិញ្ចឹមកូន

ជាប្រព័ន្ធផ្តល់អោយនៅពេលសមាជិក (អ្នកចូលក្នុងរបប) ឬអ្នកដែលនៅក្នុងបន្ទុករបស់គាត់សម្រាលកូនដើម្បីបន្ថយបន្ទុកផ្នែកសេដ្ឋកិច្ចដោយសារការសម្រាលកូន។ ទឹកប្រាក់ផ្តល់ជាទូទៅគឺ 50 ម៉ឺនយ៉ែនក្នុងកូន 1នាក់។

ប្រាក់ឧបត្ថម្ភសម្រាលកូន

នៅពេលដែលសមាជិកដែលជាសមាជិកនៃរបបថែទាំសុខភាពឈប់សម្រាកពីការងារដើម្បីសម្រាលកូន អាចទទួលបាននូវប្រាក់ឧបត្ថម្ភសម្រាលកូនសម្រាប់រយៈពេលឈប់សម្រាកពីសហគ្រាសក្នុងចន្លោះត្រឹម 42ថ្ងៃ (98 ថ្ងៃក្នុងករណីពរពោះកូនភ្លោះ)មុនថ្ងៃ (គ្រោង)សម្រាលកូនរហូតដល់ 56ថ្ងៃក្រោយថ្ងៃសម្រាលកូន។

ថ្លៃព្យាបាលគ្រួសារបង់មុន

អាចទទួលបាននូវថ្លៃព្យាបាលជម្ងឺ ឬរបួសរបស់គ្រួសារដែលទទួលអាហារកិច្ច។ ចំពោះវិសាលភាព វិធីទទួល រយៈពេលទទួលជាដើមគឺដូចជាមួយការផ្តល់ដល់សមាជិក (អ្នកចូលក្នុងរបប) ដែរ។

2-2 របបថែទាំសុខភាពពលរដ្ឋ

(1) លក្ខខណ្ឌចូលជាសមាជិក

- អ្នកដែលបានចុះបញ្ជីស្នាក់នៅ មានអាយុក្រោម 75ឆ្នាំ ហើយមិនមែនជាគោលដៅនៃរបបថែទាំសុខភាពនៅកន្លែងធ្វើការ អាចចូលក្នុងរបបថែទាំសុខភាពពលរដ្ឋបាន។
- ចំពោះពលរដ្ឋបរទេស ក្រៅពីបុគ្គលប្រភេទណាមួយក្នុងចំណោមខាងក្រោម ចាំបាច់ត្រូវចូលក្នុងរបបថែទាំសុខភាពពលរដ្ឋ៖

- ① រយៈពេលស្នាក់នៅក្រោម 3ខែ (*)
- ② លក្ខណៈសម្បត្តិស្នាក់នៅ “ការស្នាក់នៅរយៈពេលខ្លី”
- ③ “សកម្មភាពទទួលការព្យាបាលជំងឺ” ឬអ្នក “ធ្វើសកម្មភាពមើលថែអ្នកនោះ” នៃលក្ខណៈសម្បត្តិស្នាក់នៅ “សកម្មភាពកំណត់”
- ④ អ្នកធ្វើ“សកម្មភាពទេសចរណ៍ ដំណើរកំសាន្ត ឬសកម្មភាពស្រដៀងនេះ” នៃលក្ខណៈសម្បត្តិស្នាក់នៅ “សកម្មភាពកំណត់”
- ⑤ លក្ខណៈសម្បត្តិស្នាក់នៅ “ការទូត”
- ⑥ បុគ្គលគ្មានលក្ខណៈសម្បត្តិស្នាក់នៅ ហើយស្នាក់នៅដោយខុសច្បាប់ជាដើម
- ⑦ ជាបុគ្គលមកពីប្រទេសដែលមានការចុះកិច្ចព្រមព្រៀងសន្តិសុខសង្គមដែលមានរួមទាំងរបបធានារ៉ាប់រងសុខភាពជាមួយប្រទេសជប៉ុន ហើយបានទទួលលិខិតបញ្ជាក់ការចូលរបបសន្តិសុខសង្គម (លិខិតបញ្ជាក់ការចូលជាសមាជិក) ពីរដ្ឋាភិបាលប្រទេសរបស់ខ្លួន។



* ទោះបីរយៈពេលស្នាក់នៅក្រោម 3ខែក៏ដោយ ក្នុងករណីលក្ខណៈសម្បត្តិស្នាក់នៅណាមួយក្នុងចំណោមខាងក្រោម អ្នកដែលត្រូវបានទទួលស្គាល់ការស្នាក់នៅលើសពី 3ខែតាមរយៈឯកសារ អាចចូលជាសមាជិកបាន៖

- លក្ខណៈសម្បត្តិស្នាក់នៅ “កំសាន្ត”
- លក្ខណៈសម្បត្តិស្នាក់នៅ “កម្មសិក្សាជំនាញ”
- លក្ខណៈសម្បត្តិស្នាក់នៅ “ស្នាក់នៅជាមួយគ្រួសារ”
- លក្ខណៈសម្បត្តិស្នាក់នៅ “សកម្មភាពកំណត់ (លើកលែងករណី③ និង ④ ខាងលើ)”

(2) បែបបទក្នុងការចូលនិងចាកចេញ

បែបបទក្នុងការចូលនិងចាកចេញពីរបបថែទាំសុខភាពពលរដ្ឋ (*) ត្រូវធ្វើនៅភូមិឃុំស្រុកដែលអ្នករស់នៅ។ សម្រាប់ព័ត៌មានលំអិត សូមទាក់ទងទៅភូមិឃុំស្រុកដែលអ្នករស់នៅ។

(*) បុគ្គលដូចខាងក្រោមត្រូវធ្វើបែបបទចាកចេញពីរបបថែទាំសុខភាពពលរដ្ឋ៖

- ① ក្នុងករណីផ្លាស់លំនៅពីភូមិឃុំស្រុកកំពុងរស់នៅទៅភូមិឃុំស្រុកផ្សេង
- ② បានប្តូរចូលក្នុងរបបថែទាំសុខភាពរបស់សហគ្រាស ។ល។

(3) ភាគទាន

ភាគទានត្រូវបានគណនាតាមគ្រួសារ ទៅតាមចំណូលរបស់សមាជិកនិងចំនួនមនុស្សក្នុងគ្រួសារ ជាដើម។ មេគ្រួសារជាអ្នកមានកាតព្វកិច្ចត្រូវបង់ភាគទាន។

* ដោយសារមានករណីដែលភាគទានអាចត្រូវបានបន្ថយទៅតាមស្ថានភាពនៃចំណូលឬជីវភាព សម្រាប់ព័ត៌មានលម្អិត សូម ទាក់ទងទៅភូមិឃុំស្រុកដែលអ្នករស់នៅ។

(4) ខ្លឹមសារនៃតារាងកាតព្វកិច្ច

បន្ទុកផ្ទាល់ខ្លួនលើថ្លៃព្យាបាល

ភាគរយនៃបន្ទុកមួយផ្នែក (បន្ទុកផ្ទាល់ខ្លួន) លើថ្លៃព្យាបាលដោយប្រើប្រាស់របបថែទាំសុខភាពពលរដ្ឋគឺ

- ក្រោម 6ឆ្នាំ (កុមារមុនចូលរៀនថ្នាក់បឋមសិក្សា)៖.....20%
- ក្រោម 70ឆ្នាំ៖.....30%
- 70ឆ្នាំដល់ 74ឆ្នាំ៖20% (ចំពោះអ្នកដែលមានចំណូលប្រហែល ពេលនៅធ្វើការគឺ 30%)

ថ្លៃព្យាបាលបង់មុន

- នៅពេលដែលអ្នកទើបតែបានចូលរួមជាមួយធានារ៉ាប់រងសុខភាពជាតិ ហើយ មិនទាន់ទទួលបានប័ណ្ណធានារ៉ាប់រងនៅឡើយទេ។
- នៅពេលទិញសម្ភារៈព្យាបាលដូចជាវេជ្ជសាស្ត្របំប៉នឡើងវិញ
- នៅពេលធ្វើ Anma ចាក់មូល អុជ ម៉ាស្សាដែលត្រូវពេទ្យទទួលស្គាល់ថាចាំបាច់
- ទទួលការព្យាបាលនៅក្រៅប្រទេស ។ល។



ចេញថ្លៃព្យាបាលបង់មុនទាំងនោះទាំងអស់សិន ក្រោយមកទៀត នៅពេលដាក់ពាក្យសុំ ហើយគេ ទទួលស្គាល់ នឹងអាចទទួលបាននូវចំណាយលើការព្យាបាលដែលលើសបន្ទុកមួយផ្នែក (បន្ទុកផ្ទាល់ខ្លួន) មកវិញ។

ថ្លៃព្យាបាលបង់មុនដែលមានតំលៃខ្ពស់

គឺជាប្រព័ន្ធសង់ប្រាក់ដែលលើសត្រឡប់មកវិញ ក្នុងករណីដែលចំនួនទឹកប្រាក់បង់នៅកន្លែងបង់លុយ នៃស្ថាប័នវេជ្ជសាស្ត្រ ឬឱសថស្ថាន (មិនរាប់ចូលនូវបន្ទុកថ្លៃហូបចុកនៅពេលដេកពេទ្យ និងថ្លៃប្តូរគ្រែដេក ជាដើមទេ) មានចំនួនលើសពីកម្រិតកំណត់មួយក្នុងអំឡុងពេល១ខែ។ “បន្ទុកខ្ពស់បំផុត” ដែលជាបន្ទុក ផ្ទាល់ខ្លួនចុងក្រោយគឺខុសគ្នាទៅតាមស្ថានភាពថាសមាជិកមានអាយុលើសពី 70ឆ្នាំឬអត់ និងទៅតាមកម្រិត ចំណូលរបស់សមាជិក។

ថ្លៃបញ្ជូន

ចំពោះអ្នកជំងឺដែលមានជំងឺឬរបួសដែលមានការលំបាកក្នុងការធ្វើដំណើរ ហើយត្រូវបានបញ្ជូន ដោយសារភាពបន្ទាន់ក្រោមការបញ្ជាបង់ត្រូវពេទ្យ ក្នុងករណីបំពេញលក្ខខណ្ឌខាងក្រោម នឹងអាចទទួល បាននូវថ្លៃបញ្ជូនជាសាច់ប្រាក់ ៖

- បានទទួលការព្យាបាលសមស្របក្រោយត្រូវបានបញ្ជូន
- ការដែលជំងឺ ឬរបួសដែលជាដើមហេតុនៃការបញ្ជូន ធ្វើអោយមានការលំបាកក្នុងការធ្វើដំណើរ

- មានភាពបន្ទាន់ ឬមិនអាចជៀសវាងបាន

ប្រាក់បំណាច់សម្រាលនិងចិញ្ចឹមកូន

ជាប្រព័ន្ធផ្តល់អោយនៅពេលសមាជិកសម្រាលកូន ដើម្បីបន្ថយបន្ទុកផ្នែកសេដ្ឋកិច្ចដោយសារការសម្រាលកូន។ ទឹកប្រាក់ផ្តល់ជាទូទៅគឺ 50 ម៉ឺនយ៉ែនក្នុងកូន 1 នាក់។

2-3 របបថែទាំសុខភាពមនុស្សចាស់

(1) លក្ខខណ្ឌចូលជាសមាជិក

នៅពេលដល់អាយុ 75 ឆ្នាំ

- អ្នកដែលបានចុះបញ្ជីស្នាក់នៅ ហើយមានអាយុចាប់ពី 75ឆ្នាំ អាចចូលក្នុងរបបថែទាំសុខភាពមនុស្សចាស់។
- អ្នកមានអាយុចាប់ពី 65ឆ្នាំរហូតដល់ 74ឆ្នាំ ហើយមានការទទួលស្គាល់ថាមានពិការភាពក្នុងកម្រិតមួយក៏អាចចូលបានដែរ។
- ពេលចូលរបបថែទាំសុខភាពមនុស្សចាស់ ត្រូវចាកចេញពីរបបធានារ៉ាប់រងសុខភាពដែលបានចូលពីមុន (ដូចជា របបថែទាំសុខភាពពលរដ្ឋ សហជីពធានារ៉ាប់រងសុខភាព សមាគមធានារ៉ាប់រងសុខភាពជប៉ុន សហជីពសង្គ្រោះគ្នាទៅវិញទៅមក)
- ចំពោះពលរដ្ឋបរទេសដែលមានអាយុចាប់ពី 75ឆ្នាំឡើងទៅ ក្រៅពីបុគ្គលប្រភេទណាមួយក្នុងចំណោមខាងក្រោម ចាំបាច់ត្រូវចូលក្នុងរបបថែទាំសុខភាពមនុស្សចាស់៖



- ① រយៈពេលស្នាក់នៅក្រោម 3ខែ (*)
- ② លក្ខណៈសម្បត្តិស្នាក់នៅ “ការស្នាក់នៅរយៈពេលខ្លី”
- ③ “សកម្មភាពទទួលការព្យាបាលជំងឺ” ឬអ្នក “ធ្វើសកម្មភាពមើលថែអ្នកនោះ” នៃលក្ខណៈសម្បត្តិស្នាក់នៅ “សកម្មភាពកំណត់”
- ④ អ្នកធ្វើ “សកម្មភាពទេសចរណ៍ ដំណើរកំសាន្ត ឬសកម្មភាពស្រដៀងនេះ” នៃលក្ខណៈសម្បត្តិស្នាក់នៅ “សកម្មភាពកំណត់”
- ⑤ លក្ខណៈសម្បត្តិស្នាក់នៅ “ការទូត”
- ⑥ បុគ្គលគ្មានលក្ខណៈសម្បត្តិស្នាក់នៅ ហើយស្នាក់នៅដោយខុសច្បាប់ជាដើម
- ⑦ ជាបុគ្គលមកពីប្រទេសដែលបានមានការចុះកិច្ចព្រមព្រៀងផ្នែកសន្តិសុខសង្គមដែលមានរួមទាំងរបបធានារ៉ាប់រងសុខភាពជាមួយប្រទេសជប៉ុន ហើយបានទទួលលិខិតបញ្ជាក់ការចូលរបបសន្តិសុខសង្គម (លិខិតបញ្ជាក់ការចូលជាសមាជិក) ពីរដ្ឋាភិបាលប្រទេសរបស់ខ្លួន។

* ទោះបីរយៈពេលស្នាក់នៅក្រោម 3ខែក៏ដោយ ក្នុងករណីលក្ខណៈសម្បត្តិស្នាក់នៅមួយក្នុងចំណោមខាងក្រោម អ្នកដែលត្រូវបានទទួលស្គាល់ការស្នាក់នៅលើសពី 3ខែតាមរយៈឯកសារ អាចចូលជាសមាជិកបាន៖

- លក្ខណៈសម្បត្តិស្នាក់នៅ “កំសាន្ត”
- លក្ខណៈសម្បត្តិស្នាក់នៅ “កម្មសិក្សាជំនាញ”
- លក្ខណៈសម្បត្តិស្នាក់នៅ “ស្នាក់នៅជាមួយគ្រួសារ”
- លក្ខណៈសម្បត្តិស្នាក់នៅ “សកម្មភាពកំណត់ (លើកលែងករណី③ និង ④ ខាងលើ)”

(2) បែបបទក្នុងការចូលនិងចាកចេញ

បែបបទក្នុងការចូលនិងចាកចេញពីរបបថែទាំសុខភាពមនុស្សចាស់ ត្រូវធ្វើនៅភូមិឃុំស្រុកដែលអ្នករស់នៅ។ សម្រាប់ព័ត៌មានលំអិត សូមទាក់ទងទៅភូមិឃុំស្រុកដែលអ្នករស់នៅ។

ក្នុងករណីផ្លាស់លំនៅពីភូមិឃុំស្រុកកំពុងរស់នៅឆ្លងទៅភូមិឃុំស្រុកនៅក្នុងខេត្តក្រុងផ្សេង ត្រូវធ្វើបែបបទចាកចេញពីរបបថែទាំសុខភាពមនុស្សចាស់។

(3) ភាគទាន

ភាគទានគឺជាទឹកប្រាក់សរុបដោយយកទឹកប្រាក់ដែលសមាជិកទាំងអស់ត្រូវមានបន្ទុកស្មើគ្នា ឬក៏ជាមួយទឹកប្រាក់ដែលសមាជិកត្រូវទទួលបន្ទុកទៅតាមចំណូលរបស់ខ្លួន។

មានករណីដែលភាគទានអាចត្រូវបានបន្ធូរបន្ថយ ចំពោះអ្នកដែលធ្លាប់នៅក្នុងបន្ទុកនៃសមាជិកនៃរបបថែទាំសុខភាពរបស់សហគ្រាស ឬទៅតាមស្ថានភាពនៃចំណូលឬជីវភាពជាដើម។ សម្រាប់ព័ត៌មានលំអិតសូមទាក់ទងទៅភូមិឃុំស្រុកដែលអ្នករស់នៅ។ ឬនៅសមាគមដែលទទួលខុសត្រូវលើប្រតិបត្តិការនៃប្រព័ន្ធថែទាំសុខភាពសម្រាប់មនុស្សចាស់ដែលមានអាយុចាប់ពី 75 ឆ្នាំឡើងទៅ។

(4) ខ្លឹមសារនៃតារាងកាលិក

បន្ទុកផ្ទាល់ខ្លួនលើថ្លៃព្យាបាល

ភាគរយនៃបន្ទុកមួយផ្នែក (បន្ទុកផ្ទាល់ខ្លួន) នៅពេលទទួលការព្យាបាលដែលអាចប្រើប្រាស់របបធានារ៉ាប់រងសុខភាពបាន គឺ 10% នៃថ្លៃព្យាបាល។ ប៉ុន្តែចំពោះអ្នកដែលមានចំណូលប្រហែលពេលនៅធ្វើការគឺត្រូវទទួលបន្ទុក 30% ឬប្រសិនបើអ្នកមានប្រាក់ចំណូលលើសពីកម្រិតដាក់លាក់មួយ ចំណែករបស់អ្នកគឺ 20% ។

ថ្លៃព្យាបាលបង់មុន

- នៅពេលទើបចូលជាសមាជិក មិនទាន់បានទទួលភាគសមាជិក
- នៅពេលទិញសម្ភារៈព្យាបាលដូចជាវេជ្ជបញ្ជាបំបែកឡើងវិញ
- នៅពេលធ្វើ Anma ចាក់ម្ជុល អុជ ម៉ាស្សាដែលត្រូវពេទ្យទទួលស្គាល់ថាចាំបាច់
- ទទួលការព្យាបាលនៅក្រៅប្រទេស ។ល។



ចេញថ្លៃព្យាបាលទាំងនោះទាំងអស់សិន ក្រោយមកទៀត នៅពេលដាក់ពាក្យសុំ ហើយប្រសិនបើមានការទទួលស្គាល់ នឹងអាចទទួលបានថ្លៃព្យាបាលវេជ្ជសាស្ត្រសម្រាប់ផ្នែកដែលលើសពីការបង់ប្រាក់រួម។

ថ្លៃព្យាបាលបង់មុនដែលមានតំលៃខ្ពស់

គឺជាប្រព័ន្ធសងប្រាក់ដែលលើសត្រឡប់វិញ ក្នុងករណីដែលចំនួនទឹកប្រាក់បង់នៅកន្លែងបង់លុយនៃស្ថាប័នវេជ្ជសាស្ត្រ ឬឱសថស្ថាន (មិនរាប់ចូលនូវបន្ទុកថ្លៃហូបចុកនៅពេលដេកពេទ្យ និងថ្លៃប្តូរគ្រែដេកជាដើមទេ) មានចំនួនលើសពីកម្រិតកំណត់មួយក្នុងអំឡុងពេល 1 ខែ។ “បន្ទុកខ្ពស់បំផុត” ដែលជាបន្ទុកផ្ទាល់ខ្លួនចុងក្រោយគឺខុសគ្នាទៅតាមកម្រិតចំណូលរបស់សមាជិក។

ថ្លែងបញ្ជូន

ចំពោះអ្នកជំងឺដែលមានជំងឺឬរូបសដែលមានការលំបាកក្នុងការធ្វើដំណើរ ហើយត្រូវបានបញ្ជូនក្រោមការបញ្ជូនរបស់គ្រូពេទ្យ នឹងអាចទទួលបានថ្លៃបញ្ជូនមកវិញជាសាច់ប្រាក់ក្នុងករណីដែលស្របនឹងលក្ខខណ្ឌដូចខាងក្រោម៖

- បានទទួលការព្យាបាលសមស្របក្រោយត្រូវបានបញ្ជូន
- ការដែលជំងឺ ឬរូបសដែលជាដើមហេតុនៃការបញ្ជូន ធ្វើអោយមានការលំបាកក្នុងការធ្វើដំណើរ
- មានភាពបន្ទាន់ ឬមិនអាចជៀសវាងបាន

3

ថ្នាំពេទ្យ

- គេអាចទិញថ្នាំពេទ្យបាននៅឱសថស្ថាន ឬនៅ drugstore ។
- គេប្រើប្រាស់ថ្នាំពេទ្យដើម្បីព្យាបាលជំងឺឬរូបស ប៉ុន្តែថ្នាំពេទ្យមានផលប៉ះពាល់ ដូច្នេះសូមប្រុងប្រយ័ត្នអំពីរបៀបប្រើ។
- បើមានចម្ងល់អំពីថ្នាំពេទ្យ សូមពិគ្រោះជាមួយឱសថការី ឬអ្នកលក់មានចុះបញ្ជីនៅឱសថស្ថាន ឬនៅ drugstore ។

* អ្នកលក់មានចុះបញ្ជី អាចលក់ថ្នាំពេទ្យមួយចំនួនដែលមិនត្រូវការវេជ្ជបញ្ជា (ថ្នាំពេទ្យ OTC)។

3-1

ឱសថស្ថាន

នៅឱសថស្ថានគេផ្តល់ថ្នាំតាមវេជ្ជបញ្ជាដែលចេញដោយគ្រូពេទ្យ ឱសថការីចែកចាយថ្នាំ ហើយអ្នកអាចទទួលបានថ្នាំបន្ទាប់ពីផ្តល់ការណែនាំអំពីរបៀបប្រើវា។ គេអាចទិញថ្នាំតាមវេជ្ជបញ្ជាបាន។ ហើយក៏អាចទិញថ្នាំពេទ្យ OTCបានដែរ។

3-2

Drugstore

ចំពោះថ្នាំពេទ្យ OTC គេអាចទិញបានដូចនៅឱសថស្ថានដែរ។ ប៉ុន្តែនៅ drugstore គេមិនលក់ថ្នាំតាមវេជ្ជបញ្ជានោះទេ។

